

កិច្ចការបច្ចេកទេស

- គ្រឹះស្ថាន: វិទ្យាស្ថាន
- ថ្នាក់: 7
- មេរៀន: វគ្គ
- ចំណាត់ថ្នាក់: វិទ្យាស្ថាន
- រយៈពេល: 1 ម៉ោង
- បច្ចេកទេស


- I. វិធានការ
- គោលបំណង: សិក្សាប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសម្រាប់ការគ្រប់គ្រងធនធាន: រូបភាព
 - បំណង: សិក្សាអំពីប្រព័ន្ធគ្រប់គ្រងសម្រាប់ការគ្រប់គ្រងធនធាន: រូបភាព
 - វិធានការ: សិក្សាអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសម្រាប់ការគ្រប់គ្រងធនធាន លើក្រៅពី យកលើកទឹកចិត្ត ក្នុងស្ថានភាព របស់ប្រព័ន្ធ ។

- II. សម្ភារៈបច្ចេកទេស
- ក្រសួងសេដ្ឋកិច្ច, ក្រសួងសេដ្ឋកិច្ច, ក្រសួងសេដ្ឋកិច្ច

III. លទ្ធផលរំពឹងទុក

សកម្មភាព	ទ្រឹស្តីបច្ចេកទេស	សកម្មភាព ផ្សេងៗ
• ពិភាក្សាអំពីប្រព័ន្ធគ្រប់គ្រងធនធាន រូបភាព	ប្រព័ន្ធ 1 (ឧទាហរណ៍)	ប្រព័ន្ធគ្រប់គ្រងធនធាន
• ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធាន លើក្រៅពី យកលើកទឹកចិត្ត ក្នុងស្ថានភាព របស់ប្រព័ន្ធ ។	ប្រព័ន្ធ 2 (ឧទាហរណ៍)	<ul style="list-style-type: none"> • $P = 2TR$ • $T = 3.14$ ឬ $\frac{22}{7}$ • R ជាតម្លៃ

- ක්‍රමවත්ව පුනර්ග්‍රහණය කළ
 වස්තුකුලයක වස්තුකුලයේ
 නිවැරදිව ප්‍රමාණය කළ
 ක්‍රමය
 අවශ්‍ය වූ විට ප්‍රමාණය
 කළ වස්තුකුලයකට
 ක්‍රමවත්ව ප්‍රමාණය කළ




- ක්‍රමවත්ව
 ප්‍රමාණය කළ

- ක්‍රමවත්ව ප්‍රමාණය කළ
 වස්තුකුලයකට
 ක්‍රමවත්ව ප්‍රමාණය කළ
 ක්‍රමය

ප්‍රමාණය කළ (30 ක්)
 - ක්‍රමවත්ව
 - ක්‍රමවත්ව (17 ක්)

- ක්‍රමවත්ව

- ක්‍රමවත්ව ප්‍රමාණය කළ
 වස්තුකුලයකට
 ක්‍රමවත්ව ප්‍රමාණය කළ
 ක්‍රමය




- ක්‍රමවත්ව, ක්‍රමවත්ව

- ක්‍රමවත්ව ප්‍රමාණය කළ
 වස්තුකුලයකට
 ක්‍රමවත්ව ප්‍රමාණය කළ
 ක්‍රමය



- ක්‍රමවත්ව

- ක්‍රමවත්ව 4 ක් ක්‍රමවත්ව
 ක්‍රමවත්ව ක්‍රමවත්ව
 ක්‍රමවත්ව



- ක්‍රමවත්ව 4 ක් ක්‍රමවත්ව
 ක්‍රමවත්ව

- ක්‍රමවත්ව ක්‍රමවත්ව
 ක්‍රමවත්ව ක්‍රමවත්ව
 ක්‍රමවත්ව
 ක්‍රමවත්ව

- ක්‍රමවත්ව ක්‍රමවත්ව

- R ක් ක්‍රමවත්ව
 - TR ක් ක්‍රමවත්ව

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමයේ
විවිධ ආකාරයන්

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

$$S = \pi R \times R = \pi R^2$$

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

$$S = \pi R^2$$

ආදායම $R = 5 \text{ cm}$, $\pi = 3.14$
ආදායම $S = 3.14 \times 5^2$
 $= 78.5 \text{ cm}^2$

එබැවින් රේඛීය උපරිමය 78.5 cm^2

රේඛීය උපරිමයේ
විවිධ ආකාරයන්

$$S = \pi R^2$$

$$S = \pi R^2$$

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

- රේඛීය උපරිමය පිළිබඳව
ආකාරය පිළිබඳව?

ඉහළ සූචිකයේ ක්‍රමවේදය

උදාහරණ B
 ඉහළ සූචිකයේ අරය R
 $R = 7 \text{ cm}$
 කපුපිටි වර්ගය: $S = \pi R^2$
 මෙහි $R = 7 \text{ m}$
 $= 3.14 \times (7 \text{ m})^2$
 $= 153.86 \text{ cm}^2$

උදාහරණ C
 ඉහළ සූචිකයේ අරය R
 $R = 9 \text{ cm}$
 කපුපිටි වර්ගය $S = \pi R^2$
 $= 3.14 \times (9 \text{ cm})^2$
 $= 254.34 \text{ cm}^2$

- ඉහළ සූචිකයේ කපුපිටි වර්ගය
 - ඉහළ සූචිකයේ කපුපිටි වර්ගය
 ඉහළ 4

උදාහරණ 4 (4 කේ)

- වර්ගය: ඉහළ සූචිකයේ
 ඉහළ සූචිකයේ අරය $R = 6 \text{ cm}$
 කපුපිටි වර්ගය: $S = \pi R^2$
 $= 3.14 \times (6 \text{ cm})^2$
 $= 113.04 \text{ cm}^2$

- ඉහළ සූචිකයේ කපුපිටි වර්ගය
 කපුපිටි වර්ගය

$S = 113.04 \text{ cm}^2$

- ඉහළ සූචිකයේ වර්ගය
 ඉහළ සූචිකයේ වර්ගය
 183 වර්ගය 5
 - ඉහළ සූචිකයේ වර්ගය
 ඉහළ සූචිකයේ වර්ගය
 ඉහළ සූචිකයේ වර්ගය
 ඉහළ සූචිකයේ වර්ගය

උදාහරණ 5 (3 කේ)

ඉහළ 183
 - වර්ගය 5

- ඉහළ සූචිකයේ වර්ගය
 - ඉහළ සූචිකයේ වර්ගය
 ඉහළ සූචිකයේ වර්ගය